



មិត្តភក្តិសិករ

គំរូ“បើកទីផ្សារ”

ដែលផ្ដោតលើអ្នកទទួលយកផលិតផលថ្មីមុនគេ

សម្រាប់ការផ្សព្វផ្សាយកសិកម្ម



មាតិកា

01. អំពីវិស័យកសិកម្ម

02. អំពីគំរូមិត្តកសិករ

03. ការអនុវត្តគំរូមិត្តកសិករនៅកម្ពុជា

04. សក្ខីកម្មរបស់ដៃគូ

05. លទ្ធផល




បញ្ហាប្រឈមក្នុងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជា ចាំបាច់ត្រូវធ្វើសមាហរណកម្មខ្លួនឡើងវិញដោយផ្លាស់ប្តូរពីផលិតកម្មដែលកើនឡើងតាមរយៈការពង្រីកផ្ទៃដី និងការប្រើប្រាស់ទុនចំណាយច្រើនហួសប្រមាណ មកប្រើវិធីបែបប្រពលវប្បកម្មប្រកបដោយនិរន្តរភាពវិញ។

- កសិករខ្នាតតូច ងាយនឹងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយសារតែពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើទឹកភ្លៀង និងការធ្វើពិពិធកម្មដំណាំតិចតួច។
- ដីកសិកម្មនៅកម្ពុជា កំពុងរងការគំរាមកំហែងពីការរិចរិល និងការបិទបិទនូវដីជាតិដី ដោយសារការកាប់បំផ្លាញព្រៃឈើ។
- ៤២ភាគរយ នៃផ្ទៃដីនៅកម្ពុជាកំពុងរងការរិចរិលខ្លាំង។
- ទំហំនៃការចំណាយប្រចាំឆ្នាំនៃការសិក្សារិចរិលដីនៅកម្ពុជា គឺមានចំនួនប្រមាណ ៦៧៧ លានដុល្លារអាមេរិក។

Land use and land cover types


- Evergreen forest
- Mixed forest
- Flooded forest
- Deciduous forest
- Mangrove
- Grassland
- Urban and Built up
- Cropland
- Rice paddy
- Barren
- Wetlands
- Surface water
- Snow and ice



SERVIR-Mekong (2015)

Agricultural land increased > 19.6%
0.9 Mha

Ingalls *et al.*, 2018. State of Land in the Mekong Region



Source: GLADIS-FAO16

42%	Low status of ecosystem services – Medium to strong degradation
41%	High status of ecosystem services – Medium to strong degradation
13%	Low status of ecosystem services – Weak degradation
1%	High status of ecosystem services – Stable to improving


គម្រូវការសម្រាប់ដំណោះស្រាយប្រពលវប្បកម្មប្រកបដោយនិរន្តរភាព

ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព ផ្ដោតទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព ដែលកសិករអាចទទួលបានទិន្នផលកាន់តែច្រើនដោយប្រើទុនចំណាយទាប ដោយពុំមានការបង្កើនផ្ទៃដី។ CA គឺជាផ្នែកមួយក្នុងចំណោមសមាសធាតុសំខាន់ៗនៃប្រពលវប្បកម្មប្រកបដោយនិរន្តរភាព។



ប្រសិទ្ធភាព

ការប្រើប្រាស់ធនធាននៅលើកសិដ្ឋាន និងការនាំចូល កាន់តែប្រសើរ។



ការជំនួស

ផ្ដោតលើការជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យានិងការអនុវត្ត។



ការរៀបចំឡើងវិញ

(កែប្រែ) ដើម្បីទាញយកដំណើរការកសិកម្មបែបអេកូឡូស៊ី និងការតភ្ជាប់សង្គមភាពផលិតកម្មមួយទៅមួយទៀត (ពីទីលានទៅកាន់ទីផ្សារ)។




កសិកម្មអភិរក្សនាំឱ្យមាន៖

- ដីមានសុខភាពល្អ
- បង្កើនភាពធន់នៃប្រព័ន្ធផលិតកម្ម



សរសរស្តម្ភទាំងបីនៃកសិកម្មអភិរក្ស

ការភ្ជួររាស់ដី
អប្បបរមា ឬគ្មាន




គម្របដីអចិន្ត្រៃយ៍


ភាពចម្រុះនៃប្រភេទសត្វនិង
ការរៀបចំទីធ្លាដីដែលមាន
សម្រាប់ប្រើប្រាស់

ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រពីការស្រាវជ្រាវទៅជាការអភិវឌ្ឍ

ជាមួយនឹងការចាប់អារម្មណ៍ពីវិស័យឯកជន ការបង្ហាញពួកគេនូវទីផ្សារថ្មី ដើម្បីឱ្យវិស័យឯកជនអាចលើកកម្ពស់បច្ចេកវិទ្យា និងបច្ចេកទេសប្រពលវប្បកម្មប្រកបដោយនិរន្តរភាព គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។



គំនិតផ្តួចផ្តើមផ្សេងៗឆ្ពោះទៅកាន់ការផ្លាស់ប្តូរ



មិត្តកសិករគាំទ្រដល់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព



មិត្តកសិករ

មិត្តកសិករ គឺជា គំរូ“បើកទីផ្សារ” មួយ ដែលផ្ដោតលើអ្នកទទួលយកផលិតផលថ្មីមុនគេ សម្រាប់ការផ្សព្វផ្សាយកសិកម្ម។ មិត្តកសិករ ផ្ដោតលើការបើកទីផ្សារសម្រាប់ការវិនិយោគ របស់វិស័យឯកជនលើប្រពលវប្បកម្មប្រកបដោយនិរន្តរភាព តាមរយៈភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជន ដល់កសិករខ្នាតតូចនៅកម្ពុជា។

លក្ខណៈពិសេសដាច់ដោយឡែក



វិស័យសាធារណៈ

ចូលរួមក្នុងការ “បើកទីផ្សារ” សម្រាប់
វិស័យឯកជន

វិស័យឯកជន

ជ្រោមជ្រែងដល់វិស័យសាធារណៈក្នុង
កំឡុងពេលនៃការបញ្ចូលចំណេះដឹងរបស់
កសិករ និងផ្តល់សេវាកម្មនានាជាលក្ខណៈ
ពាណិជ្ជកម្ម


អ្នកទទួលយកផលិតផលថ្មីៗមុនគេ

ព្រមទទួលយកសេវាកម្ម SI និងប្រើប្រាស់ដី
របស់ពួកគេដើម្បីបង្ហាញលទ្ធផលដល់កសិករ
ដទៃផ្សេងទៀត

វិបុលកម្មរបស់រដ្ឋាភិបាល

ដាក់បញ្ចូលគំរូមិត្តកសិករ នៅក្នុងការ
ផ្សព្វផ្សាយកសិកម្មរបស់រដ្ឋាភិបាល


គំរូមីត្តកសិករ



បច្ចុប្បន្នភាព

គំរូមិត្តភាពសិកានឹងត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខេត្តចំនួនពីរគឺ ខេត្តបាត់ដំបង និងខេត្តព្រះវិហារ (២០២១ ដល់ ២០២៤)

ការដាក់ដំណើរការសាកល្បង នឹងត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការដឹកនាំនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ។



បំណងប្រាថ្នា



គំរូ មិត្តភក្តិកសិករ បានរួមបញ្ចូលយ៉ាងពេញលេញទៅក្នុងកម្មវិធីផ្សព្វផ្សាយកសិកម្មដែលមានស្រាប់របស់រដ្ឋាភិបាលបូករួមទាំងការផ្តល់ធនធាននានា



គំរូ មិត្តភក្តិកសិករ ត្រូវបានលើកតម្កើង តាមរយៈគំនិតផ្តួចផ្តើមស្តីពីបម្រែបម្រួលអាកាសធាតុ និងការផ្សព្វផ្សាយកសិកម្ម



តម្រូវការរបស់វិស័យឯកជន គឺជាផ្នែកមួយរបស់មិត្តភក្តិកសិករ និងកិច្ចសហការចែករំលែកធនធានជាមួយនឹងរដ្ឋាភិបាល



គំរូមិត្តភក្តិកសិករ ដែលត្រូវបានសិក្សាដោយវិទ្យាស្ថានជំនាញនានា និងការអនុវត្តបន្ថែមជាច្រើននៃប្រពលវប្បកម្មប្រកបដោយនិរន្តរភាព ត្រូវបានដាក់បញ្ចូលគ្នា

បច្ចេកវិទ្យារបស់មិត្តកសិករ



ប្រតិទិនដាំដុះដំណាំពោត ដំឡូងមី និងស្រូវ តាមបែបកសិកម្មអភិរក្ស

- មករា
- កុម្ភៈ
- មីនា
- មេសា
- ឧសភា
- មិថុនា
- កក្កដា
- សីហា
- កញ្ញា
- តុលា
- វិច្ឆិកា
- ធ្នូ

ពោត

ជំហានទី១
រៀបចំដី
(សម្រាប់ឆ្នាំទី១ប៉ុណ្ណោះ)
ប៉ែលគៀវដី

ជំហានទី២
ដាំដំណាំគម្របដី
ម៉ាស៊ីនដាំ និងដំណាំគម្រប

ជំហានទី៣
កិនពង្រាបដំណាំគម្រប
និងដាំដំណាំគោល
ម៉ាស៊ីនកិន និងដាំគ្មានការភ្ជួរ

ជំហានទី៤
ប្រមូលផល
ម៉ាស៊ីនប្រមូលផលពោត

ជំហានទី៥
ដាំដំណាំគម្របដី
ឬដំណាំគោលថ្មី
ម៉ាស៊ីនដាំគ្មានការភ្ជួរ
និងដំណាំគម្របដី

ដំឡូងមី

ជំហានទី១
រៀបចំដី
(សម្រាប់ឆ្នាំទី១ប៉ុណ្ណោះ)
ប៉ែលគៀវដី

ជំហានទី២
ដាំដំណាំគម្របដី
ម៉ាស៊ីនដាំ និងដំណាំគម្រប

ជំហានទី៣
កិនពង្រាបដំណាំគម្រប
និងដាំដំណាំគោល
ម៉ាស៊ីនកិន និងដាំគ្មានការភ្ជួរ

ជំហានទី៤ និង ៥
ប្រមូលផល (កុម្ភៈ)
ដាំដំណាំគម្របដី ឬដំណាំគោល
ម៉ាស៊ីនគាស់ដំឡូង និងដាំគ្មានការភ្ជួរ

ស្រូវ

ជំហានទី១
រៀបចំដី
(សម្រាប់ឆ្នាំទី១ប៉ុណ្ណោះ)
ប៉ែលគៀវដី


ជំហានទី២
ដាំដំណាំគម្របដី
ម៉ាស៊ីនដាំ និងដំណាំគម្រប

ជំហានទី៣
កិនពង្រាបដំណាំគម្រប និងដាំដំណាំគោល
ម៉ាស៊ីនកិន និងដាំគ្មានការភ្ជួរ

ជំហានទី៤
ប្រមូលផល
ម៉ាស៊ីនច្រូតស្រូវ

ជំហានទី៥
ដាំដំណាំគម្របដី ឬដំណាំគោល
ម៉ាស៊ីនដាំគ្មានការភ្ជួរ
និងដំណាំគម្របដី

ជំហានអនុវត្តន៍របស់មិត្តកសិករ





លោកស្រី គឹម ជាវីន

នាយិកាគម្រោងកសិពាណិជ្ជកម្ម
បឹងទន្លេសាប (អេអឹមខេ)

គំរូមិត្តកសិករ គឺមានតម្លាភាព ជាមួយនឹងការផ្តល់ការគាំទ្រ ពី Swisscontact ដែលជាស្ថាប័នអព្យាក្រឹត និងពីដៃគូរដ្ឋាភិបាល។ គំរូនេះ អនុញ្ញាតឱ្យវិស័យឯកជនដូចជាស្ថាប័នយើងខ្ញុំ (អេអឹមខេ) ជាដើមនេះ ទទួលយកភាពជាម្ចាស់ពេញលេញ និងអនុវត្តគម្រោងបានយ៉ាងងាយស្រួល ដូចជា ការផ្តល់ផលិតផល និងការគាំទ្រដល់ការផ្សព្វផ្សាយ ជាពិសេស ការផ្តល់សេវាផ្នែកហិរញ្ញវត្ថុដល់អតិថិជន ដែលជាកសិករ/កសិករឈានមុខ (ក្រុមគោលដៅ)។ គំរូនេះ គឺមានអនុវត្តជាក់ស្តែងសម្រាប់កសិករ ដែលអាចឲ្យអេអឹមខេ មានលទ្ធភាពជួយដល់របស់កសិករគ្រប់ដំណាក់កាលនៃការអនុវត្ត CA ។



លោក ស វ៉ែង

អ្នកសម្របសម្រួលនូវមូលដ្ឋាន នៃ CASC

ខ្ញុំពិតជាចាប់អារម្មណ៍នឹងជំហាននីមួយៗរបស់ មិត្តកសិករ ។ ដំបូង វាចាប់ផ្តើមពីការស្រាវជ្រាវ និងការបង្កើតតម្រូវការសម្រាប់កសិករ ដែលវាពិតជាបង្ហាញពីអ្វីដែលកសិករត្រូវការពិតប្រាកដ។ ការភ្ជាប់ទំនាក់ទំនងរវាងគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យមានការអនុវត្តដោយរលូននូវជំហាននីមួយៗ និងទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះផងដែរ គំរូមិត្តកសិករ កំពុងផ្តល់ការបណ្តុះបណ្តាលដ៏ល្អសម្រាប់គ្រប់គូអង្គពាក់ព័ន្ធទាំងវិស័យឯកជន និងសាធារណៈ ហើយការអនុវត្តជាក់ស្តែងនេះជួយដល់ការកសាងសមត្ថភាពសម្រាប់ក្រុម តាមរយៈការតភ្ជាប់ និងកសាងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ។ ទាំងនេះហើយ គឺជាចំណុចដែលធ្វើឱ្យខ្ញុំរំភើបក្នុងការអនុវត្ត ពីព្រោះខ្ញុំអាចមើលឃើញថាវាមាននិរន្តរភាពក្នុងការអនុវត្តគំរូនេះ ។

សក្ខីកម្ម



លោក ឡេង វ៉ា
អ្នកសម្របសម្រួលគម្រោង CASC

គំរូមិត្តភាពសករ គឺពិតជាមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ CA និងកសិកម្មប្រកបដោយនិរន្តរភាព។ ចាប់ផ្តើមពីជំហានទី១ ដល់ជំហានទី៦ គំរូនេះជួយដល់ក្រុមរបស់ខ្ញុំយ៉ាងច្រើន ហើយរាល់ធនធានទាំងអស់ត្រូវបានប្រើប្រាស់ដោយពុំមានការខ្វះខាតឡើយ។ រីឯការអនុវត្តទៀតសោត គឺពិតជាបានដូចបំណង ដែលសកម្មភាពអនុវត្តនេះ ពិតជាបានជួយយើងឱ្យទទួលបានជោគជ័យតាមផែនការដែលយើងបានកំណត់។




លោក Marc Eberle
នាយកប្រតិបត្តិក្រុមហ៊ុន SmartAgro

គំរូមិត្តភាពសករ ជាគំរូមួយដែលសមស្របនៅក្នុងបរិបទនៃប្រទេសកម្ពុជា។ គំរូនេះ ផ្តល់យន្តការច្របាច់បញ្ចូលគ្នារវាងវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីធានាបាននូវការសម្រេចបានស្នាដៃនៅមូលដ្ឋាន និងបម្រើដល់ការបង្កើនការច្នៃប្រឌិតពីស្ថាប័នស្រាវជ្រាវសាធារណៈ ។

លទ្ធផលមកដល់បច្ចុប្បន្ន



កសិករចំនួន
១០០០នាក់



ម៉ាស៊ីន ២៥គ្រឿង
ត្រូវបានលក់ដាច់



វិស័យឯកជនចំនួន ៤
បានចូលរួម



មានអ្នកផ្តល់សេវាកម្ម
ចំនួន១៥



នៅក្នុងខេត្តចំនួនពីរ



គ្រាប់ពូជចំនួន ១៧
តោន ត្រូវបានផលិត



ផ្ទៃដីគ្របដណ្តប់
1000 ហិកតា

ទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ

WWW.METKASEKOR.COM

info@metkasekor.com



ពង្រីក

អាជីវកម្មរបស់អ្នកក្នុងវិស័យប្រពលវប្បកម្មប្រកបដោយនិរន្តរភាព (គ្រឿងចក្រ ក្រេឌីត ធាតុចូល ។ល។)



ផ្តល់ជូន

គាំទ្រដើម្បីពង្រីកគំរូមិត្តភាពសិក្សា ឬផ្នែកនៃគំរូនេះ សម្រាប់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា



កិច្ចការដែលត្រូវធ្វើ

ស្រាវជ្រាវបន្ថែមអំពីរបៀបដែលប្រពលវប្បកម្មប្រកបដោយនិរន្តរភាព អាចពង្រីកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា